

AFFILIATE PROGRAM OPPORTUNITIES PRESENTATION



<https://partners1xbet.com>

1XBET

& SPORTS BETTING
CASINO

អំពីយើងខ្ញុំ



1xBet គឺជាក្រុមហ៊ុនភ្នាក់ងារនៅក្រុងម៉ាដ្រីដដែលបានដំណើរការក្រោមអាជ្ញាប័ណ្ណ
Curaçao № 1668/JAZ ចាប់តាំងពីឆ្នាំ ២០០៧ ។

- ហាងលេងភ្នាក់ងារខ្ពស់
- សេវាអតិថិជន ២៤/៧
- ប្រមូលនិស្សនិក្ខេប និងប្រាក់រង្វាន់ជាប្រចាំ

១៦០ ៤៧ ១២ ០០០+

ប្រព័ន្ធទូទាត់ ភាសានៅលើវីបេសាយ ដៃគូនៅទូទាំងពិភពលោក

១ ០០០ ០០០+

អ្នកធ្វើការភ្នាក់ងារជាប្រចាំថ្ងៃ

តើអ្នកណាអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ?



លោកអ្នកគឺជា



អ្នកគ្រប់គ្រងវេបសាយ ឬ
ម្ចាស់វេបសាយ




អ្នកគ្រប់គ្រងទីផ្សារអិនធឺណិត
ឬប្រធានកណ្តាល



បណ្តាញសង្គម ឬអ្នកគ្រប់គ្រង
ប្លុក

បន្ទាប់មកគឺកម្មវិធីភ្នាក់ងារ Affiliate របស់ 1xBet ពិតជាអ្វីដែលលោកអ្នកត្រូវការ!

តើដំណើរការយ៉ាងដូចម្តេច?



ហេតុអ្វីត្រូវជា 1xBet?



	កម្មវិធីភ្នាក់ងារ Affiliate 1xBet	កម្មវិធីភ្នាក់ងារ Affiliate របស់ ក្រុមហ៊ុនភ្នាក់ងារផ្សេងៗ ហ្គេមអនឡាញ និងកាស៊ីណូ	ការទូទាត់ចេរសម្រាប់ការ ផ្សាយពាណិជ្ជកម្ម
ស្ថេរភាព	✓	✗	✗
កំណើនប្រាក់ចំណូល	✓	✓	✗
ភាពស្មោះត្រង់	✓	✗	✗
ប្រាក់រង្វាន់បុគ្គល	✓	✓	✗
ភាពសាមញ្ញនៃការ គ្រប់គ្រងការផ្សាយ ពាណិជ្ជកម្ម	✓	✓	✗

តើអ្វីដែលធ្វើឱ្យលោកអ្នកធ្វើការជាមួយយើងខ្ញុំបានចំណេញ?



ប្រាក់ចំណូល

- លោកអ្នកទទួលបានការទូទាត់ប្រចាំសប្តាហ៍
- ទទួលបានប្រាក់កម្រៃពីអតិថិជនម្នាក់ៗ
- ស្វ័យគុណនៃប្រាក់ចំណូល



ជំនួយ

- យើងខ្ញុំតែងតែទំនាក់ទំនង និងចាំផ្តល់ការជំនួយ ឬផ្តល់ជូនលោកអ្នកនូវឯកសារផ្សព្វផ្សាយតាមការស្នើសុំ
- ជំនួយ និងបណ្តុះបណ្តាលផ្ទាល់
- ឯកសារផ្សព្វផ្សាយពាណិជ្ជកម្មដ៏សម្បូរណ៍បែបជាភាសារបស់លោកអ្នក



ការទិញរបស់អតិថិជន

- ចំនួនអតិថិជន និងប្រាក់ចំណូលអតិបរមា គឺគ្មានដែនកំណត់
- អតិថិជនដែលលោកអ្នកបាននាំយកមុន ៗ បន្តនាំមកនូវប្រាក់ចំណេញដល់លោកអ្នកទោះបីជាលោកអ្នកបញ្ឈប់ការទំនាក់ទំនងជាបណ្តោះអាសន្នជាមួយអតិថិជននោះក៏ដោយ
- មានកម្មវិធីណែនាំ

ភូមិសាស្ត្រសនៃភ្នាក់ងារ Affiliates



តំបន់ដែលមានដៃគូក្រុមហ៊ុន 1xBet គឺមានពណ៌បៃតង



តើខ្ញុំចាប់ផ្តើមរកលុយតាមរបៀបណា?



១

ចុះឈ្មោះនៅ

partners1xbet.com

២

ផ្សាយពាណិជ្ជកម្មអំពីក្រុមហ៊ុន 1xBet ដើម្បី
ទាក់ទាញអតិថិជនចូលមកកាន់វេបសាយ

៣

រកលុយបានទៀងទាត់តាមលទ្ធផលនៃ
កិច្ចសហប្រតិបត្តិការ

តើខ្ញុំចុះឈ្មោះដោយរបៀបណា?




គ្រាន់តែ ៣ជំហានងាយៗ មុនពេលលោកអ្នកចាប់ផ្តើមធ្វើការជាមួយយើងខ្ញុំ៖




១.

ចូលទៅកាន់វេបសាយ partners1xbet.com
ចុចប៊ូតុងចុះឈ្មោះ



២.


បំពេញរាល់ចំណុចចាំបាច់ជាមួយព័ត៌មាននៃការ
ចុះឈ្មោះ



៣.

បន្ទាប់ពីការចុះឈ្មោះលោកអ្នកនឹងទទួលបាន
អ៊ីមែលដែលបញ្ជាក់ថា សំណើរបស់អ្នកត្រូវបាន
ទទួលយក

តើខ្ញុំផ្សាយពាណិជ្ជកម្មយ៉ាងដូចម្តេច?



១.

បង្កើតតំណភ្ជាប់ LINK ដៃគូរបស់លោកអ្នក

២.

ដាក់ការផ្សាយពាណិជ្ជកម្ម

៣.

បង្កើតរបាយការណ៍ស្ថិតិ

តើខ្ញុំផ្សាយពាណិជ្ជកម្មយ៉ាងដូចម្តេច?



១. បង្កើតតំណភ្ជាប់របស់ដៃគូ (Partner's link)

អនុញ្ញាតឱ្យលោកអ្នកតាមដានសកម្មភាពរបស់អតិថិជនយ៉ាងងាយស្រួលដែលធ្វើតាមតំណនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកដែលបានចុះឈ្មោះនៅ 1xBet ជាក់ប្រាកដឬធ្វើការផ្តល់។

ដើម្បីបង្កើតតំណភ្ជាប់ សូមចូលទៅកាន់គណនីផ្ទាល់ខ្លួនរបស់លោកអ្នកហើយចុច “Get partner's link” នៅក្នុងប្រអប់ Express Menu។

បន្ទាត់ «Landing page» ត្រូវបានបំពេញប្រសិនបើលោកអ្នកចង់រក្សានូវទិន្នន័យមិនឱ្យទៅកាន់ទំព័រដើមប៉ុន្តែទៅផ្នែកជាក់លាក់មួយរបស់វាដូចជា (ប្រាក់រង្វាន់ ប្រមូលនិធិ និងព្រឹត្តិការណ៍កីឡា) ។

“SubID” ត្រូវបានប្រើប្រសិនបើលោកអ្នកបង្កើតតំណភ្ជាប់ទៅកាន់ពាណិជ្ជកម្មផ្សេងៗ (Banner) នៅលើគេហទំព័រតែមួយ (ដើម្បីសម្គាល់) ។

№	Site	Landing Page	SubID
16915		/?tag=	
16916			post
17254			opisite
18707			
18708			opisite
24117		line/Football/18837/England-Premier-League/1492001-Tottenham-Hotspur-Overal	

ឧទាហរណ៍អំពី Partner's link ៖

https://refpa.top/L?tag=d_5241m_1260c_promo&site=5241&ad=1260&r=live/

SubID

Landing page

តើខ្ញុំផ្សាយពាណិជ្ជកម្មយ៉ាងដូចម្តេច?

២. ការដាក់ផ្សាយពាណិជ្ជកម្ម

ប្រើប្រាស់នូវប្រភពទិន្នន័យដូចខាងក្រោម៖

- វេបសាយ, landing pages
- បណ្តាញសង្គម, ប្លុក
- ការផ្សាយពាណិជ្ជកម្ម Teaser
- ល្អញកណ្តាល (surfing services, buxes)
- ធ្វើអ៊ីម៉ែលដោយផ្ទាល់
- ផ្សាយពាណិជ្ជកម្មតាមរយៈ Banner
- ផ្សាយពាណិជ្ជកម្មលើ Video (សេវាកម្មបង្ហាញវីដេអូ)
- ផ្សាយពាណិជ្ជកម្មផ្សេងៗ
- បណ្តាញ

បង្កើនភាពប្រែប្រួលដោយដាក់ការផ្សាយពាណិជ្ជកម្មជាមួយកម្មវិធីប្រមូលនិស្សន្ទ និងប្រាក់រង្វាន់ 1xBet បច្ចុប្បន្ន។



តើខ្ញុំផ្សាយពាណិជ្ជកម្មយ៉ាងដូចម្តេច?



៣.បង្កើតរបាយការណ៍ស្ថេរ

ធ្វើឲ្យការផ្សាយពាណិជ្ជកម្មរបស់លោកអ្នកមានប្រសិទ្ធភាពជាងមុន ដោយធ្វើការសិក្សានូវរបាយការណ៍ស្ថេរ និងកែលម្អការងារនាពេលអនាគត។

ក្រៅពីស្ថេរភាពរបស់របាយការណ៍ខាងក្រោមនេះមានជាស្រេចនៅលើវេបសាយ៖

- សង្ខេប
- របាយការណ៍ពេញ
- របាយការណ៍ទិន្នន័យផ្សាយ
- របាយការណ៍អតិថិជន



តើខ្ញុំដកប្រាក់របស់ខ្ញុំយ៉ាងដូចម្តេច?

ដូច្នេះលោកអ្នកទទួលបានកម្រៃលើកដំបូងរបស់ខ្លួន ហើយចង់ដឹង ថាធ្វើយ៉ាងណាដើម្បីដកប្រាក់កម្រៃនោះ?

ជាទូទៅអ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់!

នៅពេលចំនួននៃប្រាក់កំរៃដែលលោកអ្នកបានលើសពី ៣០ ដុល្លារ នៅចុងសប្តាហ៍ការទូទាត់លើកដំបូងរបស់អ្នកនឹងត្រូវបានផ្ទេរជូនលោកអ្នកភ្លាមៗ។

គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់អ៊ីម៉ែល support@partners1xbet.com ដើម្បីបញ្ជាក់ព័ត៌មានលម្អិតការទូទាត់របស់លោកអ្នក។

បន្ទាប់ពីនោះការទូទាត់នឹងត្រូវផ្ទេរទៅគណនីរបស់លោកអ្នកជារៀងរាល់សប្តាហ៍ដែលចំនួនទឹកប្រាក់នោះត្រូវលើសពី ៣០ ដុល្លារ។ បើមិនដូច្នោះទេ ចំនួនទឹកប្រាក់នោះនឹងត្រូវរក្សាទុក និងបន្ថែមប្រាក់ចំណេញនៅសប្តាហ៍ បន្ទាប់រហូតដល់ចំនួនទឹកប្រាក់ទាំងអស់នោះលើសពី ៣០ ដុល្លារ។

បញ្ជាក់! សូមពិនិត្យមើលព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ឱ្យបានត្រឹមត្រូវ ដើម្បីសេវាកម្មជំនួយរបស់យើងខ្ញុំអាចទាក់ទងលោកអ្នកសម្រាប់ជួយដោះស្រាយរាល់ សំណួរទាក់ទងនឹងការទូទាត់ទាំងឡាយ។

ជាមធ្យមភ្នាក់ងាររបស់យើងខ្ញុំកបានពី ៩៨០ អ៊ីរ៉ូក្នុងមួយខែ!




ជោគជ័យរបស់ដៃគូយើងខ្ញុំ



ដៃគូ: Marselo85

ប្រទេស: ព័រទុយហ្គាល់


- ចាប់ផ្តើមធ្វើការនៅខែមេសាឆ្នាំ ២០១៦
- គ្រប់គ្រងបណ្តាញជាច្រើននៅលើបណ្តាញសង្គម



ដៃគូ: Guangming

ប្រទេស: ចិន

- ចាប់ផ្តើមធ្វើការនៅខែកក្កដាឆ្នាំ ២០១៦
- គឺជាម្ចាស់គ្រប់គ្រងគេហទំព័រមួយ



ចាប់ផ្តើមការងារជាមួយយើងខ្ញុំ



ទំនាក់ទំនងយើងខ្ញុំ៖

cambodia@1xbet-team.com

ចុះឈ្មោះលើវេបសាយ៖

partners1xbet.com

ខ្ញុំចង់ក្លាយជាដៃគូ!